

ការវាយតម្លៃបញ្ចប់គម្រោង

ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាកឆ្ពោះទៅរកដេបូក ដែលមានឈ្មោះជាភាសា
អង់គ្លេសថា

Prey Kbal Ou Kranhark Community Forestry Management Towards REDD+ “PKOK-CFMTR+”

ក្រោមជំនួយថវិកាពី UNDP-GEF SGP

អនុវត្តគម្រោងដោយគណៈកម្មការសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក

លក្ខខណ្ឌការងារ

១. គោលបំណងនៃការវាយតម្លៃ

គោលបំណងនៃការវាយតម្លៃនេះគឺដើម្បីទទួលបានការវិភាគ ដែលមានភាពឯករាជ្យ និង
មិនលំអៀង អំពីប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ ឥទ្ធិពល ភាពស៊ីសង្វាក់ និង និរន្តរភាពរបស់គម្រោង
ការគ្រប់គ្រងសហគមន៍ព្រៃឈើក្បាលអូរក្រញ៉ាកឆ្ពោះទៅរកដេបូក នៅពេលដែល គម្រោង
នេះត្រូវបានបញ្ចប់បន្ទាប់ពីបានអនុវត្តអស់រយៈពេល២៤ខែរួចមក។

២. សាវតា

២.១. អ្នកអនុវត្តគំរោង៖ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក
ជាអង្គការសហគមន៍មូលដ្ឋានដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ដោយប្រជាសហគមន៍
ក្រោមការសម្របសម្រួលរបស់ អង្គការ RPFDF ចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ននេះ ត្រូវបាន
ជួយគាំទ្រដោយអង្គការម្តប់បៃតង។ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក
នេះ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងសកម្មភាពអភិរក្សធនធានធម្មជាតិ មានព្រៃឈើ និងសត្វព្រៃ
ជាដើម នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ឱ្យមានការអភិវឌ្ឍវិកចំរើន ព្រមទាំងការប្រើប្រាស់ដោយមាន
និរន្តរភាពផងដែរ។ លើសពីនេះទៅទៀតគណៈកម្មការនេះក៏មានភារៈកិច្ចចូលរួមចំណែកធ្វើ
សកម្មភាពអភិវឌ្ឍផ្សេងៗ នៅក្នុងសហគមន៍ ដោយមានកិច្ចសហការយ៉ាងជិត ស្និទ្ធជាមួយ
ក្រុមប្រឹក្សាឃុំមានវិទ្ធិ និង ស្ថាប័នដៃគូនានាដែលពាក់ព័ន្ធ។

ក្រោមការសម្របសម្រួលរបស់អង្គការម្តប់បៃតង នៅឆ្នាំ២០១៥ សហគមន៍ព្រៃឈើព្រៃក្បាល
អូរក្រញ៉ាក បានបង្កើតគម្រោងមួយដែលមានឈ្មោះថា ការគ្រប់គ្រងសហគមន៍ព្រៃឈើ
ព្រៃក្បាលអូរក្រញ៉ាកឆ្ពោះទៅរកដេបូក (Prey Kbal Ou Kranhark Community Forestry Management

Towards REDD+ - (PKOK-CFMTR+) ។ សហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក់ បានដាក់សំណើ គម្រោងនោះទៅអង្គការ UNDP និងទទួលបាននូវមូលនិធិរវាង ៣៤,០៨៥.០០ ដុល្លារអាមេរិក សម្រាប់ អនុវត្តគម្រោងនេះចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។

២.២. សេចក្តីអត្ថាធិប្បាយអំពីគំរោង

ឈ្មោះគំរោង: ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក់ឆ្ពោះទៅរកដេបូក (Prey Kbal Ou Kranhark Community Forestry Management Towards REDD+ - «PKOK-CFMTR+»)

ទីតាំងគំរោង: ភូមិត្បូងទឹក ឃុំមានវិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ

រយៈពេលអនុវត្តគំរោង: ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧

គោលបំណងនៃគម្រោង: ផ្ទៃដីព្រៃសហគមន៍ព្រៃក្បាលអូរក្រញ៉ាក់ដែលមានទំហំ ១,៥៩៣ហា.ត ត្រូវបានប្រើប្រាស់ និង គ្រប់គ្រងប្រកបដោយនិរន្តរភាពដើម្បី ត្រៀមខ្លួន ចូលរួមអនុវត្តកម្មវិធីដេបូកនៅពេលអនាគត»។

គោលបំណងជាក់លាក់:

- ១. គណកម្មការ អ្នកពាក់ព័ន្ធ និងសមាជិកសហគមន៍ព្រៃឈើចំនួន ៧០% (៩០២នាក់) មានការយល់ដឹងពីកម្មវិធីដេបូក និងចូលរួមអភិរក្សព្រៃសហគមន៍កាន់តែមាន ប្រសិទ្ធភាពនៅពាក់កណ្តាលឆ្នាំ២០១៧។
- ២. សមាជិកសហគមន៍ចំនួន ២៤៨ គ្រួសារដែលមានប្រជាជនសរុបចំនួន ១,២៨៩ (ស្រី ៦៩៨) ក្នុងតំបន់គោលដៅ មានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីព្រៃ សហគមន៍ចំនួន ១,៥៩៣ ហា.ត ប្រកបដោយនិរន្តរភាព។
- ៣. កសិករក្រីក្រជាសមាជិកសហគមន៍ចំនួន ៣០គ្រួសារ មានជីវភាពកាន់តែល្អប្រសើរ តាមរយៈក្រុមសន្សំ ការធ្វើកសិកម្មតាមបច្ចេកទេស និងការប្រើប្រាស់អនុផលព្រៃ ឈើប្រកបដោយនិរន្តរភាព។

៣. សេចក្តីអត្ថាធិប្បាយអំពីការវាយតម្លៃ

៣.១. ទំហំការងារ

ទំហំនៃការវាយតម្លៃគម្រោងនេះ ត្រូវបានកំណត់ដូចខាងក្រោម ហើយបេក្ខជនដែល ទទួលបានជោគជ័យក្នុងការដេញថ្លៃ ត្រូវបំពេញឱ្យបាន។

- វាយតម្លៃលើលទ្ធផលរបស់គម្រោង និងភ្ជាប់ទំនាក់ទំនងរវាងលទ្ធផលទៅនឹងប្រសិទ្ធភាពរបស់គម្រោង
- កំណត់រកសមិទ្ធផលរបស់គម្រោង ព្រមទាំងស្វែងរកទំនាក់ទំនងរវាងសមិទ្ធផលនិងភាពស័ក្តិសិទ្ធិរបស់គម្រោង
- វាយតម្លៃលើផលប៉ះពាល់របស់គម្រោង ថាតើវាបានចូលរួមចំណែកក្នុងការសម្រេចគោលបំណងរបស់គម្រោងដែរឬទេ
- វាយតម្លៃលើភាពឆ្លើយតបរបស់គម្រោងធៀបទៅនឹងតម្រូវការរបស់សហគមន៍
- ការវាយតម្លៃត្រូវធ្វើឡើងចំពោះគ្រប់ទីតាំងរបស់គម្រោងដូចដែលមានចែងក្នុងឯកសារសំណើគម្រោង
- ទំហំសំណាកស្ថិតិដែលចង់បានគួរស្ថិតនៅចន្លោះ ២០ ទៅ ២៥ ភាគរយ ចំពោះអ្នកទទួលបានដោយផ្ទាល់ពីគំរោង។

៣.២. ផលសម្រេចរបស់ការវាយតម្លៃដែលចង់បាន

បេក្ខជន ដែលទទួលបានជោគជ័យក្នុងការដេញថ្លៃត្រូវធ្វើឱ្យបាននូវផលសម្រេចដូចខាងក្រោម

- ផែនការការងារលម្អិតសម្រាប់ការវាយតម្លៃដែលនឹងត្រូវដាក់ជូនទៅគណៈកម្មការសហគមន៍ក្រោមការសម្របសម្រួលពីមន្ត្រីជំនួយការពីអង្គការម្លប់បែតងដើម្បីពិភាក្សានិងសម្រេច
- វិធីសាស្ត្រក្នុងការវាយតម្លៃដោយមានសេចក្តីអត្ថាធិប្បាយលម្អិតអំពី ប្រភេទទិន្នន័យដែលត្រូវការ យុទ្ធសាស្ត្រនិងឧបករណ៍សម្រាប់ប្រមូលទិន្នន័យ និងវិធីសាស្ត្រវិភាគទិន្នន័យ
- ការប្រជុំពិភាក្សាមួយជាមួយគណៈកម្មការសហគមន៍ក្រោមការសម្របសម្រួលពីមន្ត្រីជំនួយការពីអង្គការម្លប់បែតងមុនពេលចុះប្រមូលទិន្នន័យ
- របាយការណ៍ព្រាងជាភាសាខ្មែរមួយ ដែលបង្ហាញឱ្យឃើញពីរបកគំហើញដែលមានភាពមិនលំអៀង និងឯករាជ្យ ការវិភាគលើរបកគំហើញទាំងនោះ ការសន្និដ្ឋានដែលសមហេតុផល និងអនុសាសន៍សមរម្យ
- បទបង្ហាញពិភាក្សាមួយ ពីរបាយការណ៍ព្រាងដែលនឹងត្រូវធ្វើជូនទៅគណៈកម្មការសហគមន៍និងមន្ត្រីជំនួយការពីអង្គការម្លប់បែតង
- របាយការណ៍សម្រេចជាភាសាខ្មែរ និងបកប្រែជាភាសាអង់គ្លេសដែលរួមបញ្ចូលគ្រប់ព័ត៌មានត្រលប់ដែលទទួលបានពីបទបង្ហាញពិភាក្សាខាងលើ

៣.៣. កាលបរិច្ឆេទការងារ

ការសិក្សារាយតំលៃនេះត្រូវធ្វើឡើងយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបញ្ចប់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។

៣.៤. ថ្លៃទូទាត់សេវាកម្ម

បេក្ខជនត្រូវប៉ាន់ប្រមាណពីតំលៃសរុបសម្រាប់ការងាររាយតំលៃនេះ ហើយត្រូវដាក់ជូននៅក្នុងសំណើរដេញថ្លៃ។ ការដេញថ្លៃមួយនឹងត្រូវធ្វើឡើងចំពោះបេក្ខជនទាំងឡាយណាដែលបានឆ្លងផុតការសម្រេចសំរាប់រង។

៤. គុណវឌ្ឍន៍របស់បេក្ខជន

បេក្ខជនដែលចង់ដេញថ្លៃការងារនេះត្រូវមានគុណសម្បត្តិដូចខាងក្រោម៖

- បទពិសោធន៍ទូលំទូលាយក្នុងការសិក្សារាយតំលៃគម្រោង
- មានចំណេះដឹងទូលំទូលាយលើការអភិវឌ្ឍសហគមន៍
- មានបទពិសោធក្នុងការធ្វើការងារជាមួយអង្គការក្រៅរដ្ឋាភិបាលនិងអង្គការសហគមន៍មូលដ្ឋាន។
- មានចំណេះដឹងខ្ពស់ពីបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ ពីក្រុមជួយខ្លួនឯង ពីកសិកម្ម ពីសហគមន៍ព្រៃឈើ និងពីយុទ្ធសាស្ត្រលើកស្ទួយជីវភាពរស់នៅ

៥. ការបញ្ជាក់ពីចំណាប់អារម្មណ៍

បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដេញថ្លៃអនុវត្តការងាររាយតំលៃនេះ ត្រូវដាក់ជូននូវឯកសារសំណើរដេញថ្លៃលម្អិតដែលមានបង្ហាញពីគុណសម្បត្តិរបស់បេក្ខជន ពីវិធីសាស្ត្ររាយតំលៃពីកាលវិភាគការងារ និងពីការវិភាគលម្អិតអំពីថ្លៃសេវាកម្ម ទៅការិយាល័យកណ្តាលអង្គការម្លប់បៃតងយ៉ាងយឺតបំផុតត្រឹមម៉ោងប្រាំរសៀលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៧។

ឈ្មោះអ្នកដែលត្រូវទាក់ទង: លោក គ្រី បូរី ឬ លោក សៀង សុភ័ក្រ
 អាស័យដ្ឋាន: ភូមិគ្រូងទឹក ឃុំមានវិទូ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
 ទូរស័ព្ទ: 085-548-971 ឬ 088-500-8030 ឬ 012-577-939
 Email: pocfmli2ktmlup@gmail.com ឬ dicmlup@gmail.com